



L.A. Care
Medicare Plus™
 (HMO D-SNP)

L.A. Care Medicare Plus (HMO D-SNP)
ថ្លៃបង់ធានារ៉ាប់រងគម្រោងប្រចាំខែសម្រាប់អ្នកដែលទទួលបានជំនួយបន្ថែម (Extra Help) ពី
Medicare ដើម្បីជួយបង់ថ្លៃឱសថមានវេជ្ជបញ្ជារបស់ពួកគេ

ប្រសិនបើអ្នកទទួលបានជំនួយបន្ថែមពី Medicare ដើម្បីជួយទូទាត់ថ្លៃចំណាយលើគម្រោងឱសថ មានវេជ្ជបញ្ជារបស់ Medicare នោះ ថ្លៃបង់ធានារ៉ាប់រងគម្រោងប្រចាំខែរបស់អ្នកនឹងមានចំនួន ទាបជាងពេលដែលអ្នកមិនទទួលបានជំនួយបន្ថែមពី Medicare។

ប្រសិនបើអ្នកទទួលបានជំនួយបន្ថែម ថ្លៃបង់ធានារ៉ាប់រងគម្រោងប្រចាំខែរបស់អ្នកនឹងមាន ចំនួន \$0 សម្រាប់គម្រោងខាងក្រោម។ (នេះមិនរាប់បញ្ចូលថ្លៃធានារ៉ាប់រង Medicare ផ្នែក B ណា មួយដែលអ្នកប្រហែលជាត្រូវបង់នោះទេ។)

- L.A. Care Medicare Plus

ថ្លៃបង់ធានារ៉ាប់រងរបស់ L.A. Care Medicare Plus រួមបញ្ចូលទាំងការធានារ៉ាប់រងសម្រាប់ទាំងសេវា វេជ្ជសាស្ត្រ និងការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជា។

ប្រសិនបើអ្នកមិនទទួលបានជំនួយបន្ថែមទេ នោះអ្នកនឹងអាចដឹងថា តើអ្នកមានលក្ខណៈគ្រប់ គ្រាន់ដែរឬទេតាមរយៈការហៅទូរសព្ទទៅ៖

- 1-800-Medicare ឬអ្នកប្រើប្រាស់ TTY សូមទូរសព្ទទៅកាន់លេខ 1-877-486-2048 (24 ម៉ោង ក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍)
- ការិយាល័យ Medicaid រដ្ឋ ឬ
- សូមហៅទូរសព្ទទៅរដ្ឋបាលរបបសន្តិសុខសង្គមតាមរយៈលេខ 1-800-772-1213 ។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅលេខ 1-800-325-0778 ចន្លោះម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ប្រសិនបើអ្នកមានសំណួរណាមួយ សូមទូរសព្ទទៅផ្នែកសេវាសមាជិកតាមរយៈលេខ 1-833-522-3767 (អ្នកប្រើប្រាស់ TTY/TTD គួរតែទូរសព្ទទៅលេខ 711) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃឈប់សម្រាក។

អ្នកអាចទទួលបានឯកសារនេះដោយឥតគិតថ្លៃជាទម្រង់ផ្សេងទៀត ដូចជាអក្សរពុម្ពធំៗ អក្សរ សម្រាប់ជនពិការភ្នែក និង/ឬជាសំឡេង។ សូមហៅទូរសព្ទទៅលេខ 1-833-522-3767 (TTY: 711) 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃឈប់សម្រាក។ ការហៅទូរសព្ទនេះគឺឥតគិតថ្លៃ។

ML3854 1025

H1224_2026_MedProd_LISPrmnSum_C_KH